

**ក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ**

**ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ**

**ជំនួបរវាងឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
និងឯកឧត្តម Csaba Ory ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា**

នៅថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១០:០០នាទី ព្រឹក ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្តម Csaba Ory ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួប សម្តែងការ គួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះដំណើររបស់ឯកឧត្តមឯកអគ្គរដ្ឋទូត មកកាន់ព្រះរាជាណាចក្រកម្ពុជា ហើយបានសម្តែងនូវការពេញចិត្តចំពោះស្ថានភាពបច្ចុប្បន្ន នៃ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះការ រួមវិភាគទានដោយផ្ទាល់របស់ឯកឧត្តមឯកអគ្គរដ្ឋទូត នៅក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានរំលឹកឡើងវិញថា ប្រទេសហុងគ្រី គឺស្ថិតក្នុងចំណោមប្រទេស ដែលបានផ្តល់ការគាំទ្រ និងចូលមកជួយកម្ពុជាមុនគេ បន្ទាប់ពីកម្ពុជាត្រូវបានរំដោះពីរបបប្រល័យពូជ សាសន៍ ប៉ុល ពត នៅក្នុងឆ្នាំ ១៩៧៩ ហើយតាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានសម្តែងនូវកតញ្ញាធម៌ជូនចំពោះរដ្ឋាភិបាល និងប្រជាជនរបស់ហុងគ្រី សម្រាប់ ការជួយឧបត្ថម្ភនាឱកាសនោះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានរំលឹកឡើងវិញ ពីលទ្ធផលផ្តល់ផ្នែកនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រី ការបរទេសហុងគ្រី មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែ មករា ឆ្នាំ២០១៦ កន្លងមកនេះ ដែលក្នុង ឱកាសនោះ ភាគីទាំងពីរ បានចុះហត្ថលេខានៅលើកិច្ចព្រមព្រៀង ស្តីអំពីការជំរុញ និងការការពារ វិយោគទុនទៅវិញទៅមក ហុងគ្រីបានសន្យាផ្តល់ដល់កម្ពុជានូវឥណទានចំនួន២៧ លានដុល្លារ សម្រាប់ ប្រើប្រាស់ក្នុងការជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយនិងការព្រមព្រៀងគ្នា ឱ្យមាន ការចុះហត្ថលេខាលើអនុស្សាវរណៈនៃការយោគយល់គ្នា ស្តីអំពីការជួបពិគ្រោះ រវាងក្រសួងការបរទេស ទាំងពីរ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើង នូវបំណងជំរុញឱ្យមានការចុះហត្ថលេខាលើ អនុស្សាវរណៈនេះ ឱ្យបានឆាប់រហ័សក្នុងពេលខាងមុខ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រី អំពីការយកចិត្តទុកដាក់របស់ ឯកឧត្តម ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ថា ហុងគ្រី គោរពនូវរាល់ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញ ឡើងដោយការបោះឆ្នោតជ្រើសតាំងដោយសេរីរបស់ប្រជាជនកម្ពុជា ហើយឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះ

បេក្ខភាពរបស់ហុងគ្រីជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស សម្រាប់អាណត្តិឆ្នាំ២០១៧ ដល់ឆ្នាំ ២០១៩ ។

នៅក្នុងការពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី **ឯកឧត្តមទេសរដ្ឋមន្ត្រី** និង ឯកឧត្តមឯកអគ្គរដ្ឋទូតបានស្របយោបល់គ្នាថា ការបង្កើតឡើងនូវមន្ទីរពាណិជ្ជកម្មហុងគ្រី - កម្ពុជា (Hungarian - Cambodian Trading House)នៅទីក្រុងភ្នំពេញ កាលពីខែមករា ២០១៦ កន្លងមកនេះ គឺបានបង្កលក្ខណៈងាយស្រួលសម្រាប់ការជំរុញទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ទេសចរណ៍ រវាងប្រទេសទាំងពីរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា បច្ចុប្បន្នទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងផ្នែក ទេសចរណ៍រវាងប្រទេសទាំងពីរ នៅមានកំរិត ហើយ**ឯកឧត្តម** ក៏បានលើកឡើងពីបំណងរបស់កម្ពុជា ចង់ឱ្យមានការពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ច ទេសចរណ៍ រវាងប្រទេស ទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានជំរាបជូន**ឯកឧត្តមទេសរដ្ឋមន្ត្រី** ថា ហុងគ្រី នឹងបញ្ជូនគណៈប្រតិភូដឹកនាំដោយប្រមុខទីប្រឹក្សារបស់រដ្ឋមន្ត្រីការបរទេសហុងគ្រី មកកាន់កម្ពុជា នៅ ថ្ងៃទី២៣-២៤ ខែវិច្ឆិកា ដើម្បីធ្វើការពិភាក្សាជាក់ស្តែងជាមួយនឹងកម្ពុជា នៅលើលទ្ធភាពនៃការពង្រីក ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។

ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីអំពីការជួបពិភាក្សារវាង ក្រសួងការបរទេសទាំងពីរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជំរាបជូន **ឯកឧត្តមទេសរដ្ឋមន្ត្រី** ថា ភាគី ហុងគ្រី បានត្រៀមខ្លួនស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងការបរទេសកម្ពុជា ទៅ ប្រទេសហុងគ្រី ដើម្បីចុះហត្ថលេខាលើអនុស្សរណៈ ស្តីពីការជួបពិគ្រោះរវាងក្រសួងការបរទេសទាំងពីរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នា ផងដែរ អំពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ដែលកន្លងមក គឺហុងគ្រីបានយល់ព្រមផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា ចំនួន១៥អាហារូបករណ៍ក្នុង១ឆ្នាំ សំរាប់ទៅសិក្សានៅប្រទេសហុងគ្រីក្នុងចន្លោះឆ្នាំ ២០១៤-២០១៦ ប៉ុន្តែក្នុងការអនុវត្តជាក់ស្តែង គឺជ្រើសរើសបានតែនិស្សិតចំនួន០៥នាក់ប៉ុណ្ណោះ។ **ឯកឧត្តមទេសរដ្ឋមន្ត្រី** បានស្នើឯកឧត្តមឯកអគ្គរដ្ឋទូត ពិភាក្សាជាមួយក្រសួងអប់រំកម្ពុជាវិៈរកវិធី ដើម្បីធ្វើយ៉ាងណាអាចប្រើប្រាស់ឱ្យបានអស់នូវអាហារូបករណ៍ ដែលប្រទេសហុងគ្រី បានផ្តល់ឱ្យ និស្សិតកម្ពុជា។

ជំនួបពិភាក្សានេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល ។

ភ្នំពេញ ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ២០១៦